

Greater Lowell Technical High School Frequently Asked Questions To School Closure
សាលារៀន Greater Lowell Technical High School ដែលជាញឹកញាប់ត្រូវបានគេសួរជាសំណួរ
ដើម្បីបិទទ្វារសាលារៀន
ធ្វើឱ្យទាន់សម័យ: ខែមីនា 17, 2020

*សាលារៀន Greater Lowell Technical High School គឺកំពុងធ្វើការបិទសកម្មភាពទាក់ទង
ពីខែមីនា ថ្ងៃទី16 ដល់ ខែមេសាថ្ងៃទី, 2020.*

ព័ត៌មានលម្អិតនៅក្នុងឯកសារនេះមានគោលបំណងផ្តល់ការណែនាំសម្រាប់រយៈពេលនេះ។ វាជាការសំខាន់ក្នុង
ការកត់សម្គាល់ថានេះគឺជាស្ថានភាពផ្លាស់ប្តូរ fluid situation វត្តមានហើយដូច្នេះឯកសារនេះនឹងត្រូវបានធ្វើបច្ចុប្បន្ន
ភាពនិងកែប្រែជាប្រចាំហើយវាត្រូវបានណែនាំឱ្យអ្នកពិនិត្យមើលជាញឹកញាប់ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត។

ចុច Click on the link លើតំណភ្ជាប់ខាងក្រោមសម្រាប់សំណួរជាក់លាក់:

[General Questions សំណួរទូទៅ](#)

[Student Learning ការសិក្សារបស់សិស្ស](#)

[Special Education ការសិស្សពិសេស](#)

[Activities, Events, and Athletics សកម្មភាព, ព្រឹត្តិការណ៍, និងអត្តពលកម្ម](#)

[COVID-19 Resources and Support ធនធាននិងការគាំទ្រ COVID-19](#)

Frequently Asked Questions

General Questions

សំណួរដែលគេតែងតែសួរជាញឹកញាប់ សំណួរទូទៅ

Q.	បច្ចុប្បន្ននេះសាលារៀនត្រូវបានបិទរហូតដល់ថ្ងៃទី 6 ខែមេសា, ឆ្នាំ 2020។ តើនេះនឹងត្រូវបានពង្រីក extended ដែរឬទេ? តើយើងនឹងត្រូវជូនដំណឹងយ៉ាងដូចម្តេច?
A.	សាលារៀន Greater Lowell Technical High School នឹងបន្តតាមដានស្ថានភាព ផ្លាស់ប្តូរ fluid situation នេះ ហើយនឹងធ្វើការកំណត់ឱ្យបានល្អបំផុតដើម្បីទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្សនិងបុគ្គលិក។ ដំណឹងព័ត៌មាននឹងត្រូវបានផ្តល់ជូនបន្តតាមរយៈ: Blackboard Connect-ed, នៅលើគេហទំព័ររបស់យើង on our website, តាមរយៈ: via http://www.gltech.org on Twitter, and on all major news outlets.
Q.	តើនឹងមានអ្វីកើតឡើងដល់វិស្សមកាលខែមេសា April vacation (ខែមេសាថ្ងៃទី 20-24)?
A.	នៅពេលនេះសប្តាហ៍វិស្សមកាលខែមេសា April vacation ត្រូវបានកំណត់ពេល scheduled តាមការគ្រោងទុក។
Q.	តើនឹងមានការចូលទៅកាន់អគារសិក្សាក្នុងកំឡុងពេលបិទទ្វារ ខែមីនា ទី16 ដល់ ខែមេសា ទី6, ឆ្នាំ 2020 ដែរឬទេ?
A.	នៅពេលនេះអគារសិក្សាត្រូវបានបិទសម្រាប់មនុស្សគ្រប់គ្នាលើកលែងតែអ្នកដែលត្រូវបានគេកំណត់ថាជាបុគ្គលិកចាំបាច់។
Q.	តើសេវាកម្មអាហារនឹងមានសម្រាប់សិស្សដែរឬទេ? Will food services be available for students?
A.	នៅក្នុងអំឡុងពេលនៃការសាលារៀនបិទ, សាលាគ្រោងនឹងផ្តល់ជូននូវអាហារពេលព្រឹកនិងពេលថ្ងៃត្រង់, ដែលបានប្រមូលដាក់ច្រក់ចូលទៅក្នុងថង់ grab bags ទាំងអស់ ចាប់ហុចឱ្យដល់សិស្សដែលត្រូវការអាហារ។ អាហារដែលបានរាប់ចំ assembled meals អាចមកយកបានជារៀងរាល់ថ្ងៃចាប់ពីម៉ោង 9 ព្រឹកដល់ថ្ងៃត្រង់នៅសាលារៀន at Greater Lowell Technical High School។

[Return to FAQs Menu](#)

Frequently Asked Questions
Student Learning
សំណួរដែលគេតែងតែសួរញឹកញាប់
ការសិក្សារបស់សិស្ស



Q. តើថ្ងៃឈប់សម្រាកក្នុងរយៈពេលបីសប្តាហ៍ត្រូវបានរាប់ជា ថ្ងៃសិក្សាដែលឬទេ?

A. ទេ. ទាំងនេះមិនមែនជាថ្ងៃសិក្សាទេ ។ ថ្ងៃទាំងនេះនឹងត្រូវចាត់ទុកថាជារយៈពេលបិទសាលារៀនរយៈពេល 3 សប្តាហ៍ (ខែមិនាទី 16 ដល់ ខែមេសាទី 6, ឆ្នាំ 2020, និងត្រូវបានបំបែកវិញនៅ ខែមេសាថ្ងៃទី 7, ឆ្នាំ 2020) ។ វាជាការសំខាន់ក្នុងការកត់សម្គាល់ថាឆ្នាំសិក្សានឹងមិនបន្តឲ្យលើសហូសពី 185 ថ្ងៃទេ (ខែមិថុនា 18 June 18th) ។

Q. តើមានការរំពឹងទុកអ្វីខ្លះជុំវិញសេចក្តីរំពឹងពីចម្ងាយនិងការសិក្សាតាមអ៊ិនធឺណេត Distance and Online Learning Expectations សម្រាប់សិស្សឬគ្រូ?

A. ទាំងនេះមិនមែនជាថ្ងៃសិក្សាទេ ហើយ ដូច្នោះមានតែការរំពឹងទុកនៃការបន្តការសិក្សា ។ ស្រដៀងនឹងការបំពេញសកម្មភាពបង្កើនការ, អានបញ្ជី, គណិតវិទ្យា, packets ការអនុវត្តតាម online practice, etc ។

សិស្សមិនគួរបំពេញការកិច្ចដែលត្រូវបញ្ចប់នោះទេហើយគ្រូមិនគួរចាត់តាំងការងារថ្មីឬរំពឹងថាសិស្សនឹងបញ្ជូនការងារដែលត្រូវផ្តល់ពិន្ទុនោះទេ។ Students should not be completing assignments that are due to be graded and teachers should not be assigning new work or expecting students to submit work to be graded.

គ្រូហើយនិងអ្នកផ្តល់សេវាទាំងអស់គ្នាតែទាក់ទងសិស្សរបស់ពួកគេដើម្បីធានា ការ “ បន្តការសិក្សា ” ដូចបានរៀបរាប់ខាងលើ។ គ្រូគួរតែប្រាស្រ័យទាក់ទងគ្នា, insofar ដែលអាចធ្វើបាន, ជារៀងរាល់ថ្ងៃជាមួយថ្នាក់របស់ពួកគេ, ដោយផ្តល់នូវអ្វីដែលពួកគេបានកំណត់ថាជាមតិល្អបំផុត they have determined to be the best pathway ឆ្ពោះទៅរកការបន្តការសិក្សា។

ឱកាសរៀនសូត្រ / បទពិសោធន៍ទាំងនេះមិនត្រូវបានបង្កើតឡើងដើម្បីជំនួសការបង្រៀននោះទេ ដើម្បីបន្តការបន្តការសិក្សាសម្រាប់សិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ដោយផ្អែកលើការណែនាំពី MA Commissioner of Education ស្នងការអប់រំ។ គោលដៅសំខាន់ The overarching goal គឺថាការបន្តការសិក្សារៀនសូត្រនិងការប្រាស្រ័យទាក់ទងជាបន្តអាចជួយកាត់បន្ថយការខានដល់សិស្សទាំងអស់និងរក្សាពួកគេឱ្យនៅជាប់គ្នាតាមដែលអាចធ្វើទៅបាន។

Q. តើមានធនធានអ្វីខ្លះដែលអាចរកបានសម្រាប់គ្រូបង្រៀន, ឪពុកម្តាយ, និងសិស្សដើម្បីបង្កើនការរៀនសូត្រក្នុងកំឡុងពេលបិទទ្វារនេះ?

A. យើងកំពុងបន្តចងក្រងធនធាននិងបណ្តាញ links ភ្ជាប់សម្រាប់សិស្សទាំងអស់ហើយនឹងចែករំលែកព័ត៌មាននោះនៅទីនេះ។ **ធនធានកម្រិតថ្នាក់ Grade Level Resources: បណ្តាញភ្ជាប់ទៅនឹងឱកាសរៀនសូត្របង្កើនសមត្ថភាពទាំងនេះនឹងចេញជារូបរាង។ District Wide Resources**

ធនធាននិងតំណភ្ជាប់ទាំងអស់នេះត្រូវបានគេចាត់ទុកថាសមរម្យ are deemed suitable no matter មិនថាធម្មជាតិឬផ្លូវដែលត្រូវបស់ពួកគេបានផ្តល់

[បណ្តាញទៅCounseling Resources/របៀបនិយាយជាមួយកូនរបស់អ្នកអំពី the Coronavirus](#)

[បណ្តាញទៅសាលា Greater Lowell Technical High School Library Media Resources](#)

	<p>X2 Technical Assistance: <i>Students/Parents/ Guardians Password Reset Requests:</i> Please email: passwords@gltech.org</p>
Q.	ដោយបានចំណុះពេល 3 សប្តាហ៍, តើមានអ្វីកើតឡើងជាមួយការប្រឡង MCAS ELA សម្រាប់សិស្សដែលជាសិស្សថ្នាក់ទី ដប់ ឆ្នាំទី 2?
A.	នៅពេលនេះការប្រឡង ELA MCAS ត្រូវបានពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែម។
Q.	ដោយបានចំណុះពេល 3 សប្តាហ៍, តើមានអ្វីកើតឡើងជាមួយនិងគេស្តាប់វិធានការដាក់ the Advanced Placement (AP) tests?
A.	កម្មវិធី AP កំពុងអភិវឌ្ឍធនធានដើម្បីជួយដល់សាលារៀនក្នុងការគាំទ្រដល់ការរៀនសូត្ររបស់សិស្សក្នុងកំឡុងពេលបន្តិច, ក៏ដូចជាដំណោះស្រាយដែលអនុញ្ញាតឱ្យសិស្សធ្វើតេស្តនៅផ្ទះ, អាស្រ័យលើស្ថានភាពក្នុងខែឧសភា។ ព័ត៌មានបន្ថែមនឹងត្រូវចុះផ្សាយខែមីនា ថ្ងៃទី 20។ ក្រុមប្រឹក្សាមហាវិទ្យាល័យ The College Board នឹងប្រកាសអំពីការពន្យារពេលនៃការដាក់ស្នើសម្រាប់ផលប័ត្រ portfolio និងការដាក់ស្នើ បន្ត សម្រាប់ AP 2-D Art and Design, 3-D Art and Design, Computer Science Principles, Drawing, Research, and Seminar courses by March 20 គោលការណ៍វិទ្យាសាស្ត្រកុំព្យូទ័រគំនូរការស្រាវជ្រាវនិងសិក្ខាសាលានៅត្រឹមថ្ងៃទី 20 ខែមីនា។
Q.	តើនិស្សិតអាចចូលរួមសហការក្នុង in co-op បានទេ?
A.	សិស្ស on co-op អាចធ្វើការសំរេចចិត្តរៀងៗខ្លួនជាមួយឪពុកម្តាយ, ដោយធ្វើការប្រាស្រ័យទាក់ទងជាមួយ co-op employers, របស់ពួកគេយោងទៅលើ ថាតើពួកគេនឹងត្រូវរាយការណ៍ទៅ co-op jobs របស់ពួកគេក្នុងកំឡុងពេលសាលារៀនបិទដែរឬទេ។ សូមកត់សម្គាល់ថានិស្សិតមិនចាំបាច់រាយការណ៍ទៅ co-op ទេហើយនឹងមិនត្រូវបានពិន័យទេប្រសិនបើពួកគេសំរេចចិត្តនៅផ្ទះ។
Return to FAQs Menu	

Frequently Asked Questions
Special Education and 504s
សំណួរដែលគេសួរញឹកញាប់
ការសិក្សាពិសេសនិង 504s

Q.	កូនរបស់ខ្ញុំស្ថិតនៅលើកម្មវិធី IEP ឬ ផែនការ 504 Plan, ហើយខ្ញុំមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការបិទសាលា លើវឌ្ឍនភាពនៃ educational progress ការអប់រំកូន ៗ របស់ខ្ញុំ។
A.	នៅពេលបញ្ចប់ការបិទ, និងការបើក-ម្តងទៀតនៃទីមណូល, ក្រុម IEP នឹងអាចមានលទ្ធភាពកោះប្រជុំដើម្បីកំណត់ថាតើការបិទសាលានេះមានផលប៉ះពាល់អ្វីខ្លះទៅលើវិកចំរើន នៃការអប់រំរបស់កូនអ្នក, និងធ្វើការសំរេចចិត្តជាក្រុមតាមតម្រូវការជាចាំបាច់។ <u>សូមយោងតាមការណែនាំដូចខាងក្រោម</u> Please refer to the following guidance.

Q.	<p>កូនរបស់ខ្ញុំស្ថិតនៅលើកម្មវិធី IEP ហើយទទួលបាន "សេវាកម្មតែប៉ុណ្ណោះ" (ឧទាហរណ៍ speech/physical therapy/Counseling) ។ តើ កូនរបស់ខ្ញុំនឹងទទួលបានសេវាកម្មទាំងនេះក្នុងអំឡុងពេលសាលាបិទដែរឬទេ?</p>
A.	<p>សេវាកម្មនឹងមិនត្រូវបានផ្តល់ជូនក្នុងអំឡុងពេលសាលាបិទឡើយ, ស្របជាមួយនឹងរបៀបដោះស្រាយនៅថ្ងៃធ្លាក់ដែល។</p>
Q.	<p>តើមាន online speech/language សម្រាប់កូនប្រុសស្រីរបស់ខ្ញុំក្នុងអំឡុងពេលសាលាបិទដែរឬទេ?</p>
A.	<p>ធនធានទូទៅ General Speech/Language Resources</p> <p>https://www.home-speech-home.com/</p> <p>http://www.speechlanguage-resources.com/</p> <p>https://www.speechandlanguagekids.com/</p> <p>https://kidmunicate.com/best-speech-and-language-websites/</p> <p>https://www.speechtherapyideas.com/</p> <p>https://freelanguagestuff.com/</p> <p>http://thespeechstop.com/index.php?page=home</p> <p>Social-pragmatic language ភាសាសង្គម</p> <p>https://jillkuzma.wordpress.com/welcome-to-jills-social-thinking-blog/</p> <p>https://do2learn.com/SocialSkills/overview.htm</p> <p>ភាពស្ទាត់ជំនាញ Fluency</p> <p>https://westutter.org/about-the-nsa/free-printables-brochures/</p> <p>https://www.stutteringhelp.org/teens</p> <p>ការបញ្ចូលគ្នា Articulation</p> <p>https://www.speechtherapyideas.com/speech/</p> <p>http://thespeechstop.com/index.php?page=articulation</p>
Q.	<p>តើមានទំនាក់ទំនង special education liaison កូនខ្ញុំ, អ្នកផ្តល់សេវាកម្មដែលពាក់ព័ន្ធ, និងគ្រូដែលប្រើប្រាស់សិទ្ធិមានសំណួរក្នុងអំឡុងពេលសាលាបិទ ២សប្តាហ៍នេះទេ? Will my child's special education liaison, related service provider, and teachers be available if I have a question during this two week closure?</p>
A.	<p>មាន, គ្រូសិក្សាពិសេស, អ្នកផ្តល់សេវាកម្មដែលពាក់ព័ន្ធ, ក៏គ្នាជាមួយនិង Director of Special Education នឹងអាចជួយឆ្លើយសំណួរជាក់លាក់តាមតម្រូវការ។ អ្នកអាចរំពឹងថាបាន" ឆែកចូល check in" ពីទំនាក់ទំនងរបស់កូនអ្នកក្នុងទម្រង់ជាការហៅទូរស័ព្ទឬអ៊ីមែល phone call ក្នុងពេលនេះ។</p>

Q.	ខ្ញុំបានស្នើសុំឱ្យមានការវាយ an initial evaluation តម្លៃដំបូង។ តើខ្ញុំត្រូវរំពឹងអ្វី?
A.	ថ្ងៃដែលសាលាត្រូវបានបិទនឹងមិនរាប់បញ្ចូលចំនួនថ្ងៃសរុបដែលរដ្ឋអនុញ្ញាតិអោយធ្វើការវាយតម្លៃ (30 ថ្ងៃនៃថ្ងៃសិក្សា) និងសំរាប់ការប្រជុំកម្មវិធី IEP ដើម្បីពិនិត្យការធ្វើតេស្ត (ក្នុងរយៈពេល 45 ថ្ងៃនៃថ្ងៃសិក្សា)។ នៅពេលសាលារៀនបើកម្តងទៀត re-opens, ពេលវេលានឹងបន្ត។ រាល់សំណូមពរសម្រាប់ការវាយតម្លៃដែលបានធ្វើឡើងក្នុងកំឡុងពេលសាលាបិទនឹងត្រូវបានដំណើរការនៅពេលសាលារៀនបើកដំណើរការឡើងវិញហើយពេលវេលានឹងចាប់ផ្តើមនៅកាលបរិច្ឆេទនោះ។
Return to FAQs Menu	

<p>Frequently Asked Questions Activities, Events, and Athletics សំណួរដែលគេច្រើនសួរ សកម្មភាព, ព្រឹត្តិការណ៍, និងអត្តពលកម្ម</p>	
Q.	តើមានព្រឹត្តិការណ៍, កីឡា ក្លឹប, ឬព្រឹត្តិការណ៍, សកម្មភាពណាមួយកំពុងកើតឡើងនៅក្នុងអំឡុងពេលនៃការបិទនេះដែរឬទេ?
A.	អត់ទេ. ព្រឹត្តិការណ៍ដែលទាក់ទងនឹងសាលារៀនទាំងអស់ត្រូវបានលុបចោលក្នុងរយៈពេលនេះ។
Q.	តើរដូវ Spring Sports កីឡាត្រូវពន្យារពេលទេ?
A.	មាន. បន្ទាប់ពីការពិភាក្សាជាច្រើន, the MIAA BOD សម្រេចចិត្តពន្យារពេលការចាប់ផ្តើមនៅរដូវ spring ឆ្នាំ 2020 រហូតដល់ ខែមាសា 27, 2020, ជាមួយនឹងការបញ្ចប់នៃរដូវកាលធម្មតានិងកការប្រកួតនៅ ខែមិថុនា ទី 20, ឆ្នាំ 2020។ ជាមួយនឹងការពិចារណាខែមិថុ 21, ឆ្នាំ 2020 សម្រាប់តម្រូវការអាកាសធាតុនិងកន្លែង។
Return to FAQs Menu	

Frequently Asked Questions
COVID-19 Resources and Support
សំណួរដែលគេច្រើនសួរ
ធនធាននិងការគាំទ្រ COVID-19



Q.	តើមនុស្សគ្រប់គ្នាគួរអនុវត្តការឃ្លាតឆ្ងាយពី social distancing សង្គមដែរឬទេ?
A.	<p>មានចាស. “ឥឡូវនេះ, យើងស្នើសុំឱ្យអ្នកធ្វើចំណែករបស់អ្នក។ បង្កើតការជួបជុំសង្គមក្នុងកំឡុងពេលដាច់សាលា school outage នឹងកាត់បន្ថយផលប៉ះពាល់នៃការបិទសាលា។ ពិចារណាដោយប្រុងប្រយ័ត្ននូវភាពចាំបាច់នៃការនៅជាមួយគ្នា។ នេះមិនមែនជាវិស្សមកាលទេ។ វាជាវិធានការណ៍ហ្វូសហេតុដើម្បីអនុញ្ញាតឱ្យមានការឃ្លាតឆ្ងាយពីសង្គម social distancing ដូច្នេះ virus មិនរីករាលដាលទេ។ ការមិនត្រូវបានប៉ះពាល់នឹង virus វីរុសគឺជាវិធីល្អបំផុតមិនឱ្យឈឺ។ សូមយោងលើគេហទំព័រ CDC ស៊ីឌីស៊ីឌីសម្រាប់ការណែនាំផ្សេងទៀតដើម្បីការពារជំងឺ:</p> <p>https://www.cdc.gov/coronavirus/2019-ncov/about/prevention.html”</p>
Q.	តើខ្ញុំត្រូវទាក់ទង the Tyngsboro Board of Health យ៉ាងដូចម្តេច?
A.	លេខទូរស័ព្ទ: 978 649-2300 extension 118 Email: koun@tyngsboroughma.gov

[Return to FAQs Menu](#)

